



ព្រះរាជាណាចក្រ
ខេត្ត

នគរបាល/០១០៥/០០៩


នគរបាល	
ឈ្មោះ	លេខ.....
ឈ្មោះ	ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤
ឈ្មោះ	បញ្ជាក់.....

ព្រះរាជាណាចក្រខេត្ត នគរបាល និង សាធារណជន សិទ្ធិភូតិ
សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន
នគរបាល និង សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន
នគរបាល និង សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន

- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត
- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត និង សាធារណជន នគរបាល និង សាធារណជន
- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត និង សាធារណជន នគរបាល និង សាធារណជន
- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត និង សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន
- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត និង សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន
- បានប្រចាំឆ្នាំ នៃព្រះរាជាណាចក្រខេត្ត និង សាធារណជន នគរបាល និង សាធារណជន នគរបាល និង សាធារណជន

ក្រសួងពិសេស

ឱ្យបាន ស្ថិតិការអនុម័តយល់ព្រមលើពិធីសាស្ត្រពិការដើរក្នុងសង្គមកិច្ចព្រមព្រៀងសង្គមកិច្ចអាសិន
មួយចំនួន ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទាំងនេះ ដែលផ្តល់សការពាណិជ្ជកម្ម និងការបង្កើតក្រសួងសេដ្ឋកិច្ច និងហ៊ូល្យក្នុង
សម្រាប់ប្រជុំសការពិកទី១ និងការពិកទី៤ ហើយដែលព្រៀងសការពាណិជ្ជកម្មប៉ែន្ទាមម្រាង និងតិច
ច្បាប់នៃទំនាក់ទំនាក់ស្រុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ នាសម្ព័យប្រជុំលើកទី៤ និងការពិកទី៣ ហើយដែលមាន
សេចក្តីជាប្រជុំស្រុងដូចតទៅ។



ក្រសួង

សេដ្ឋកិច្ច

គណន៍អនុកំណែងប្រចាំឆ្នាំសាធារណៈ នគរបាលប្រជុំទីនីមួយៗ
និងប្រចាំឆ្នាំសាធារណៈ នគរបាលប្រជុំទីនីមួយៗ
និងប្រចាំឆ្នាំសាធារណៈ នគរបាលប្រជុំទីនីមួយៗ

អ្នក ១.-

អនុម័តយល់ព្រមលើកិច្ចសារ ស្តីពីការធ្វើវិសាងធនកម្មក្នុងក្រសួងសេដ្ឋកិច្ចអាសិនម្បយប់នូន
ដែលបាក់តំនៃនឹងពាណិជ្ជកម្មទាំងនេះ ដែលបានចុះហត្ថលេខា នៅថ្ងៃក្រោងហាងុយ សាធារណៈសង្គម
និយមរៀតិភាពរាយ នាទីទី ០៥ ខែ មីនា ឆ្នាំ ២០១៣ ហើយដែលមានអត្ថបទទាំងស្រុងត្រាប់មកដោ
ម្បយនេះ។

អ្នក ២.-

ការដាក់កិច្ចលេខក្រោមរាយក្រឹត្យ ត្រូវបន្ទាក់នឹងកិច្ច ដើម្បីអនុវត្តតិចិត្តសារនេះ។

អ្នក ៣.-

ច្បាប់នេះ ត្រូវបានប្រកាសដោយប្រញ្ញប់។

ធ្វើនៅថ្ងៃបុរាណកិច្ចរាយក្រឹត្យ ០៥ ខែ មករា ឆ្នាំ ២០១៤

២០១៤. ១៩០១.០៦៧

ប្រចាំឆ្នាំសាធារណៈ នគរបាលប្រជុំទីនីមួយៗ
នគរបាលប្រជុំទីនីមួយៗ

បានយកសេចក្តីប្រាបងផ្តុំខុលច្បាប់យក្រោមហាក្សត្រ

សុមទ្រាយព្រះរាជាណាចក្រកម្ពុជា

នាយកដ្ឋានជាមួយ

បានយកសេចក្តីប្រាបងផ្តុំខុលច្បាប់យក្រោមហាក្សត្រ

សម្រាប់ប្រជាធិបតេយ្យនាយកដ្ឋានជាមួយ

បានយកសេចក្តីប្រាបងផ្តុំខុលច្បាប់យក្រោមហាក្សត្រ

សម្រាប់ប្រជាធិបតេយ្យនាយកដ្ឋានជាមួយ

នគរបាលប្រជុំទីនីមួយៗ នគរបាលប្រជុំទីនីមួយៗ


បានយកសេចក្តីប្រាបងផ្តុំខុលច្បាប់យក្រោមហាក្សត្រ

នគរបាលប្រជុំទីនីមួយៗ

នគរបាលប្រជុំទីនីមួយៗ នគរបាលប្រជុំទីនីមួយៗ
នគរបាលប្រជុំទីនីមួយៗ នគរបាលប្រជុំទីនីមួយៗ

នគរបាលប្រជុំទីនីមួយៗ នគរបាលប្រជុំទីនីមួយៗ

នគរបាលប្រជុំទីនីមួយៗ



ព្រះរាជាណាចក្រកម្ពុជា
Royaume du Cambodge

រាជរដ្ឋបណ្តុះបណ្តាល
Gouvernement Royal

លេខ: ១០១. ស្ថាល

សិទ្ធិប្រជាធ

រាជ សាសនា ព្រះនគរាមូរតែ
Nation Religion Roi

- ពានមើល្យរដ្ឋមន្ត្រីនឹងព្រះរាជាណាចក្រកម្ពុជា
- ពានមើល្យប្រជាធិប្បយ័ណ្ឌ នស/ហកត/០៩០៨/១០៥៤ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្នុងពានអភិវឌ្ឍន៍របស់រាជរដ្ឋបណ្តុះបណ្តាលនឹងព្រះរាជាណាចក្រកម្ពុជា
- ពានមើល្យប្រជាធិប្បយ័ណ្ឌ ០៩/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៥ ដើលប្រកាស ឲ្យប្រើប្រាប់ស្ថិតិការរៀបចំ និងការប្រព័ន្ធដូចនេះ
- យោងតាមសំណើយោស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ការចូលរួមឱ្យកម្ពុជា

ប្រចល់សិទ្ធិពេញលេញនូវការចូលរួម និង ក្រសួងផ្ទាល់រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណាព្យកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចការសាន្ត ដើម្បីចុះហត្ថលេខា ក្នុងនាយកជារដ្ឋកិច្ចនាយកម្មប្រចាំឆ្នាំ និងជារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចការសាន្តមួយចំនួន ដើលកាត់ព័ត៌មានក្នុងក្រសួងសេដ្ឋកិច្ច និងក្រសួងសេដ្ឋកិច្ច (Protocol to Amend Certain ASEAN Economic Agreements Related to Trade in Goods)។


ក្នុងការចូលរួម និង ក្រសួងផ្ទាល់រដ្ឋមន្ត្រី មានចុះហត្ថលេខាសិទ្ធិនេះបាន។

ការចូលរួមនេះ សម្រួលក្នុមហានេយាបត្រការ ក្នុង និង នាយករដ្ឋមន្ត្រី និងព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអង្គភាពដែលប្រព័ន្ធប្រចាំឆ្នាំ និងចុះហត្ថលេខាសិទ្ធិប្រចាំឆ្នាំ។

ការចូលរួម និង ក្រសួងផ្ទាល់រដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែ ឧត្តមា ឆ្នាំ២០១៨

ក្រសួងសេដ្ឋកិច្ច

សម្រាប់រាជរដ្ឋបណ្តុះបណ្តាល និង នាយករដ្ឋមន្ត្រី



ព្រះរាជាណាចក្រកម្ពុជា
Royaume du Cambodge

រដ្ឋបាលពិសេស

Gouvernement Royal

ជាតិ ព្រះមហាក្សត្រ ព្រះនគរាមេន្ទី

Nation Religion Roi

N° 101 D.F.P

Phnom Penh, October 01, 2012

DELEGATION OF FULL POWER


- Having seen the constitution of the Kingdom of Cambodia
- Having seen the Royal Decree No. NS/RKT/0908/1055 dated September 25, 2008 on the composition of the Royal Government of Cambodia
- Having seen the Royal Decree No. 02/NS/94 dated July 20, 1994 on the Organization and Functioning of the Council of the Ministers;
- Referring to the request of the Minister of Economy and Finance

THE ROYAL GOVERNMENT OF CAMBODIA

Delegates herewith full power to H.E. CHAM PRASIDH, Senior Minister, Minister of Commerce and Minister in charge of the ASEAN Economic Minister, to sign, on behalf of the Royal Government of Cambodia, Protocol to Amend Certain ASEAN Economic Agreements Related to Trade in Goods.

This power includes the power of delegation.

In witness whereof, the undersigned, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, with full power duly entrusted to him, has signed this delegation of full power.



Samdech Akka Moha Sena Padei Techo HUN SEN

A handwritten signature in black ink, appearing to be "Hun Sen".

ពិធីសារ

ស្តីពីការចេញផ្សាយនគរបាលកម្ពុជាប្រជាពលរដ្ឋនគរបាលកម្ពុជាយើងទៅការអគ្គន៍តំបន់ ការគិតកម្មជំនួយ

នៅក្នុងពាលប្រុយណែងសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា សាធារណៈដ្ឋានកម្ពុជានេស្តី
សាធារណៈរដ្ឋប្រជាមានីតប្រជាធិបតេយ្យខ្ពស់ ម៉ាឡូស្តី សហភាពមីយ៉ែន់ម៉ា
សាធារណៈរដ្ឋស៊ិន្ទុបុរី ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈដ្ឋានកម្ពុជាមនិយមក្រោមតណាម
រដ្ឋសមាជិកនៃប្រជាពាណិកអាសីអាគ្រឹយ (អាសីអ) (ដែលទាំងអស់ហេរិថា “
បណ្តាលដ្ឋានកម្ពុជានេស្តី” បុត្រិម្បាយហេរិថា “រដ្ឋសមាជិក”)

ដោយទទួលស្ថាល់ នូវគេប្រើការក្នុងការធ្វើរឿងសារជនកម្ពុជាប្រជាពលរដ្ឋនគរបាលកម្ពុជាយ
ចំនួនពាក់ព័ន្ធពាណិជ្ជកម្មទាំងនេះ យកចិត្តទុកដាក់លើការចេញលាយជនរាជការនៃកម្ពុជាប្រជាពលរដ្ឋន
ពាណិជ្ជកម្មទាំងនេះ (ដែលហេរិថា “អាជិក”) ដែលបានចុះហត្ថលេខានៅថ្ងៃទី ៦ ខែ កុម្ភា ឆ្នាំ
២០០៩ នៅតាម ៩៤ ដែលគ្រឿនឯកសារ ក្នុងចំណោមកិច្ចប្រជាពលរដ្ឋនគរបាលកម្ពុជានេះ ដូចដែល
បានធ្វើរឿងសារជនកម្ពុជានេស្តី និងអនុគ្រោះទន្លេមសម្រាប់តំបន់ពាណិជ្ជកម្មនៃការសិក្សា

បានប្រជាពលរដ្ឋនគរបាលកម្ពុជាយើងទៅការអគ្គន៍តំបន់

ច្បាស់ ១

មាត្រា ២(ក)២ នៃកិច្ចប្រជាពលរដ្ឋនគរបាលកម្ពុជានេស្តីពីការធ្វើរឿងសារប្រតិបត្តិការសេដ្ឋកិច្ចអាសីអ
បានចុះហត្ថលេខានៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ១៩៩៩ នៅស៊ិន្ទុបុរី ត្រូវបានកែប្រែ ដោយមាត្រា
ដំនួន ២(ក)២ ដូចខាងក្រោម :

“ ២. កិច្ចប្រជាពលរដ្ឋនគរបាលកម្ពុជានេស្តី (អាជិក) ត្រូវបាយនូវការចម្លែងសម្រាប់តំបន់
ពាណិជ្ជកម្មនៃការសិក្សា ចំពោះផលិតផល ដែលកុំគ្របដណ្តាប់ដោយអាជិក
យន្តការដែលបានប្រជាពលរដ្ឋនគរបាលកម្ពុជាយើងទៅការអគ្គន៍តំបន់ ដោយកម្រិតកម្រិត។ ”

ច្បាស់ ២

១. មាត្រា ៦(១) នៃកិច្ចប្រជាពលរដ្ឋនគរបាលកម្ពុជានេស្តី ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៨
ខែ វិច្ឆិកា ឆ្នាំ ២០០០ នៅស៊ិន្ទុបុរី ត្រូវបានកែប្រែ ដោយមាត្រាដំនួន ៦(១) ដូចខាងក្រោម :

“ ៩. រដ្ឋសមាជិកត្រួតចូលរួមចោរ ដែលនាំទៅការការពារនៃការសន្យាបស់
រដ្ឋសមាជិកពាក់ព័ន្ធនឹងជលិតជលព័ត៌មានបច្ចេកវិទ្យា សេវាក៏ព័ត៌មានបច្ចេកវិទ្យា
និងវិនិយោគ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនើស កិច្ចព្រមព្រៀងក្របខណ្ឌ
ស្តីពីសេវា និង កិច្ចព្រមព្រៀងទូលំទូលាយវិនិយោគអាសិនា”

២. មាត្រា ១៤ នៃកិច្ចព្រមព្រៀងក្របខណ្ឌអុំ-ភាសាន ដែលបានចុះហត្ថលេខាដែឡើទី ២៤
ខែ វិច្ឆិកា ឆ្នាំ ២០០០ នៅសីម្បីបុរី បានកែប្រែ ដោយមាត្រាដំឡើស ១៤ ដូចខាងក្រោម :

“កេីកសេវាទំនាក់រាល់កំណើនដែលបានចុះហត្ថលេខាដែឡើទី ២៤
ខែ វិច្ឆិកា ឆ្នាំ ២០០០ នៅសីម្បីបុរី បានកែប្រែ ដោយមាត្រាដំឡើស ១៤ ដូចខាងក្រោម
កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនើស កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសេវានិងការបង្កើត
របស់ក្រុងកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយភាសាន ការបញ្ចូលបុំន្តែមិនកំណត់
ត្រឹមតែការបញ្ចូលបុំន្តែមិនកំណត់ព័ត៌មាននៃការការពារ និងការរំលែកលក មិនត្រូវ
ធ្វើឡើងទៅក្នុងកិច្ចព្រមព្រៀងអុំ-ភាសាន និងត្រូវនៅត្រូវទៅលើកិច្ចព្រមព្រៀងអុំ-
ភាសាន។”

មាត្រា ៣

មាត្រា ៥(១) នៃកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីសមារណកម្មវិស័យអាជីវការ ដែល
បានចុះហត្ថលេខាដែឡើទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៤ នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០០៤ នៅសីម្បីបុរី
ដូចដែលបានកែប្រែដោយពាណិជ្ជកម្មកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដែឡើទី ០៨ ខែ មីនា ឆ្នាំ
២០០៦ នៅសីម្បីបុរី ហើយនឹងបានកែប្រែបន្ថែមឡើង និងបានកែប្រែបន្ថែមឡើង ៥(១) ដូចខាងក្រោម :

“ ៩. រដ្ឋសមាជិកនឹមួយា ត្រូវឈប់ទទួលនាំចូលលើជលិតជលសមារណកម្ម
វិស័យអាជីវការ អនុមោមតាមមាត្រា ១៩(២)(ក)(ឱ) និងមាត្រា ១៩(២)(ក) នៃកិច្ច
ព្រមព្រៀងពាណិជ្ជកម្មទំនើស”

មាត្រា ៤

មាត្រា ៣ នៃកិច្ចព្រមព្រៀងសមារណកម្មភាសាន សម្រាប់ផលិតជលកសិកម្ម
បានចុះហត្ថលេខាដែឡើទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៤ នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០០៤ នៅសីម្បីបុរី
មិនត្រូវយកមកអនុវត្ត។

ក្រសួង

មាត្រា ៣ នៃពីធីសារីសំយសមាត្ររណកម្មអាសិន សម្រាប់ដលិតដលយនុបានចុះហត្ថលេខានៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០០៨ នៅថ្ងៃដីខែមីនា មិនគ្រឿយកមកអនុវត្ត។

ក្រសួង

មាត្រា ៣ នៃពីធីសារីសំយសមាត្ររណកម្មអាសិន សម្រាប់ដលិតដលអី - អាសិនបានចុះហត្ថលេខានៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០០៨ នៅថ្ងៃដីខែមីនា មិនគ្រឿយកមកអនុវត្ត។

ក្រសួង

មាត្រា ៣ នៃពីធីសារីសំយសមាត្ររណកម្មអាសិន សម្រាប់ដលិតដលអីថ្មីថ្មី បានចុះហត្ថលេខានៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០០៨ នៅថ្ងៃដីខែមីនា មិនគ្រឿយកមកអនុវត្ត។

២. ពីធីសារនេះ ត្រូវតម្លៃជាមួយអត្ថលេខាជាពាករអាសិន ជាមួកដែលត្រូវផ្តល់នូវភ្លាប់ចម្លងបញ្ជាក់មួយច្បាប់ទៅដែលសមាជិកនឹមួយ។

ជាស្តីការ អ្នកចុះហត្ថលេខាទានាប្រាមនេះ ដោយត្រូវបានផ្តល់សិទ្ធិពេញលេញ ដោយផ្តល់កិច្ចការលបស់ពួកគេ បានចុះហត្ថលេខានៅពីធីសារស្តីកិច្ចការដើម្បីឈ្មោះនិងកម្រិតថ្មីថ្មី នៅថ្ងៃដីខែមីនា មិនគ្រឿយកមកអនុវត្ត។

សម្រាប់ផ្តល់កិច្ចការលបស់ពួកគេ និង ពាណិជ្ជកម្ម

លីម ធមក សេដ្ឋ

ផ្តល់មត្ដិទី ២ នៃក្រសួងការបរឡេស និង ពាណិជ្ជកម្ម

សម្រាប់ដ្ឋាកិច្ចកាលពាណាព្យាបាលកម្ម

ធម៌ ប្រសិទ្ធភី
ទេសជុលម្រី និងរដ្ឋម្រីក្រសួងពាណិជ្ជកម្ម

សម្រាប់ដ្ឋាកិច្ចកាលសាធារណៈរដ្ឋបាលនៃស៊ី

ប្រធាន អគ្គភ័ន្ធ វិច្ឆិកភ័ន្ធ
រដ្ឋម្រីពាណិជ្ជកម្ម

សម្រាប់ដ្ឋាកិច្ចកាលសាធារណៈរដ្ឋបាលនិត្យទាំងអស់

លោក វិយាគេត
រដ្ឋម្រីខេស្តូហាកម្ម និង ពាណិជ្ជកម្ម

សម្រាប់ដ្ឋាកិច្ចកាលម៉ាឡូស៊ី

ម៉ែសតាហ្មាម ម៉ឺហាម៉ឺត
រដ្ឋម្រីពាណិជ្ជកម្មអនុរដ្ឋាភិបាល និង ខស្តូហាកម្ម

សម្រាប់ដ្ឋាកិច្ចកាលសហការមីយ៉ែន់ម៉ា

បណ្តុះត. កាន់ សារ
រដ្ឋម្រីសហការក្រសួងដែនការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច

សម្រាប់ដ្ឋាកិតាលសាធារណរដ្ឋប្រើលីពីន

ប្រធានប្រើ អិល.ជុមិនប្តូ
រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឧសភាភាគម្ពុជា

សម្រាប់ដ្ឋាកិតាលសាធារណរដ្ឋសីដ្ឋុប្ញី

លីម ហាង គោរ៉េ
រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឧសភាភាគម្ពុជា

សម្រាប់ដ្ឋាកិតាលកម្មក្រោមការងារ

ចិសដ តេវយ៉ាកិរួយ
រដ្ឋមន្ត្រីពាណិជ្ជកម្ម

សម្រាប់ដ្ឋាកិតាលសាធារណរដ្ឋសីដ្ឋុមនិយមផ្សេតលាម

វិបីហុង
រដ្ឋមន្ត្រីឧសភាភាគម្ពុជា និង ពាណិជ្ជកម្ម



**PROTOCOL
TO AMEND CERTAIN ASEAN ECONOMIC AGREEMENTS
RELATED TO TRADE IN GOODS**

The Governments of Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, the Lao People's Democratic Republic, Malaysia, the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, and the Socialist Republic of Viet Nam, Member States of the Association of Southeast Asian Nations (ASEAN) (hereinafter collectively referred to as "Member States" or singularly as "Member State");

RECOGNISING the need to amend certain ASEAN economic agreements related to trade in goods to take into account the entry into force of the ASEAN Trade in Goods Agreement (hereinafter referred to as "the ATIGA") signed on 26 February 2009 in Cha-am, Thailand, which is intended to supersede, among others, the Agreement on the Common Effective Preferential Tariff Scheme for the ASEAN Free Trade Area as amended;

HAVE AGREED AS FOLLOWS:

ARTICLE 1

Article 2(A)(2) of the Framework Agreement on Enhancing ASEAN Economic Cooperation signed on 28 January 1992 in Singapore shall be amended by substituting Article 2(A)(2) with the following:

“2. The ASEAN Trade in Goods Agreement (ATIGA) shall be the main mechanism for the AFTA. For



products not covered by the ATIGA, any other agreed mechanism may be used."

ARTICLE 2

1. Article 6(1) of the e-ASEAN Framework Agreement signed on 24 November 2000 in Singapore shall be amended by substituting Article 6(1) with the following:

"1. Member States shall enter into negotiations which shall be directed towards accelerating commitments of the Member States relating to ICT products, ICT services and investments under the ASEAN Trade in Goods Agreement, the ASEAN Framework Agreement on Services and the ASEAN Comprehensive Investment Agreement."

2. Article 14 of the e-ASEAN Framework Agreement signed on 24 November 2000 in Singapore shall be amended by substituting Article 14 with the following:

"Except as otherwise provided specifically in this Agreement, the provisions of the ASEAN Trade in Goods Agreement, the ASEAN Framework Agreement on Services and its Protocols, and the ASEAN Comprehensive Investment Agreement, including but not limited to the provisions relating to safeguard measures and exceptions, shall not be prejudiced by, and shall apply to, this Agreement."

ARTICLE 3

Article 4(1) of ASEAN Framework Agreement for the Integration of Priority Sectors signed on 29 November 2004 in Vientiane, Lao PDR, as amended by the ASEAN Framework (Amendment) Agreement for the Integration of Priority Sectors



signed on 8 December 2006 in Cebu, the Philippines, shall be further amended by substituting Article 4(1) with the following:

"1. Each Member State shall eliminate import duties on Priority Integration Sectors (PIS) products in accordance with Article 19(2)(a)(i) and Article 19(2)(c) of the ASEAN Trade in Goods Agreement."

ARTICLE 4

Article 3 of the ASEAN Sectoral Integration Protocol for Agro-Based Products signed on 29 November 2004 in Vientiane, Lao PDR shall no longer apply.

ARTICLE 5

Article 3 of the ASEAN Sectoral Integration Protocol for Automotives signed on 29 November 2004 in Vientiane, Lao PDR shall no longer apply.

ARTICLE 6

Article 3 of the ASEAN Sectoral Integration Protocol for e-ASEAN signed on 29 November 2004 in Vientiane, Lao PDR shall no longer apply.

ARTICLE 7

Article 3 of the ASEAN Sectoral Integration Protocol for Electronics signed on 29 November 2004 in Vientiane, Lao PDR shall no longer apply.



2. This Protocol shall be deposited with the Secretary-General of ASEAN, who shall promptly furnish a certified copy thereof to each Member State.

IN WITNESS THEREOF, the undersigned, being duly authorised thereto by their respective Governments, have signed the Protocol to Amend Certain ASEAN Economic Agreements Related to Trade in Goods.

DONE at HA NOI, VIET NAM, this EIGHTH day of MARCH... in the year Two Thousand and Thirteen, in a single original copy in the English Language.


For the Government of Brunei Darussalam:



LIM JOCK SENG

Second Minister of Foreign Affairs and Trade

For the Kingdom of Cambodia:



CHAM PRASIDH


Senior Minister and Minister of Commerce



For the Government of the Republic of Indonesia:

GITA IRAWAN WIRJAWAN
Minister of Trade


For the Government of the Lao People's Democratic Republic:


NAM VIYAKETH
Minister of Industry and Commerce

For the Government of Malaysia:


MUSTAPA MOHAMED
Minister of International Trade and Industry

For the Government of the Union of Myanmar:


DR. KAN ZAW
Union Minister of Ministry of National Planning and Economic
Development



For the Government of the Republic of the Philippines:


GREGORY L. DOMINGO
Secretary of Trade and Industry


For the Government of the Republic of Singapore:


LIM HNG KIANG
Minister for Trade and Industry

For the Government of the Kingdom of Thailand:


BOONSONG TERIYAPIROM
Minister of Commerce

For the Government of the Socialist Republic of Viet Nam:


VU HUY HOANG
Minister of Industry and Trade

